

Patient (Female)

ថ្ងៃមួយនោះនាងខ្ញុំរត់ឡើងលើផ្ទះ ស្រាប់តែរអិលដួលហើយថ្លោះដៃ។ ខ្ញុំឈឺដៃខ្លាំងណាស់ ប៉ុន្តែពេលនោះខ្ញុំមិនហ៊ានទៅមន្ទីរពេទ្យភ្លាមៗទេ ខ្ញុំរង់ចាំព្រឹកឡើងសិនទើបទៅពេទ្យ ព្រោះនាងខ្ញុំចង់និយាយជាភាសាខ្មែរ ហើយមិនអាចនិយាយជាភាសាអង់គ្លេសព្រោះនាងខ្ញុំខ្លាច គ្រូពេទ្យគាត់មិនយល់នាងខ្ញុំ ។

Voice over (Male)

លោកអ្នកមិនចាំបាច់រង់ចាំមិត្តភក្តិ ឬគ្រួសារទេ នៅពេលលោកអ្នកមានអាសន្ន។ នៅណាដែលលោកអ្នកចូលដល់បន្ទប់សង្គ្រោះអាសន្នក្នុងរដ្ឋមាស្សាឈូសេតនេះ, លោកអ្នកមានសិទ្ធិស្នើសុំរកអ្នកបកប្រែ។ អ្នកបកប្រែដែលមានការហ្វឹកហាត់ ហើយស្ងាត់ ជំនាញផ្នែកពេទ្យ ជាភាសាអង់គ្លេស និង ភាសាខ្មែរជួយសំរួលលោកអ្នកបាន។

Patient (Female)

ឥឡូវនេះនៅពេលណាដែលនាងខ្ញុំទៅមន្ទីរពេទ្យ នាងខ្ញុំតែងតែស្នើសុំរកអ្នកបកប្រែ។ ខ្ញុំពន្យល់អំពីផលពិបាករបស់ខ្ញុំជាភាសាខ្មែរ គ្រូពេទ្យគាត់អាចយល់ពីផលពិបាកទាំងនោះ ហើយផ្តល់ការព្យាបាលដ៏ត្រឹមត្រូវដល់នាងខ្ញុំ។

Voice over (Male)

បើលោកអ្នកត្រូវការអ្នកបកប្រែ លោកអ្នកចាំបាច់ត្រូវតែស្នើសុំ។ ព័ត៌មានទាំងនេះចែកជូនដោយក្រសួងសុខាភិបាលប្រចាំរដ្ឋម៉ាស្សាឈូសេត។

